



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ២៥៧៧...សហរដ្ឋអាមេរិក

ပြဇာတ်နိဒါန်း

၁၆၆၆

**ការគ្រប់គ្រង និងការប្រើប្រាស់ប្រាក់ចំណូលដែលបានមកពីការបង្ក្រាបបទល្មើស
គ្រឿងញៀន**

ឧបត្ថាយករដ្ឋមន្ត្រី

စောလင်းညီမကြီး

ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការបញ្ចប់មុខងារ និងការតែងតាំងសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១២/០០១ ចុះថ្ងៃទី០២ ខែមករា ឆ្នាំ២០១២ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន

- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០៩/៦០៨ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៣៣ អនក្រ.បក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃមូលនិធិជាតិសម្រាប់ការប្រយុទ្ធប្រឆាំងគ្រឿងញៀន
- បានឃើញបទបញ្ជាលេខ ០៤ បប. ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០០៦ របស់រាជរដ្ឋាភិបាល ស្តីពីការពង្រឹងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ
- បានឃើញប្រកាសលេខ ១៨៩០ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីនីតិវិធីនៃការគ្រប់គ្រងរដ្ឋទេយ្យចំណូលសម្រាប់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញសារាចរណែនាំលេខ ០០១ សហវ.ចមព ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៣ ស្តីពីគោលការណ៍ និងនីតិវិធីផ្តល់រង្វាន់លើកទឹកចិត្តលើការផ្តល់សេវាសាធារណៈ
- យោងតាមការចាំបាច់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ស ម្រេ ច

ប្រការ១._

ចំណូលដែលប្រមូលបានជាសាច់ប្រាក់ បានមកពីការចាត់ចែងទ្រព្យសម្បត្តិ ក្រោយពីមានសេចក្តីសម្រេចស្ថាពររបស់សាលាជម្រះក្តី ដែលទ្រព្យសម្បត្តិទាំងនោះត្រូវបានបែងចែកសម្រាប់បទល្មើសគ្រឿងញៀន រួមទាំងផលទុន ឬ ទ្រព្យសម្បត្តិដែលជាផលកើតចេញពីបទល្មើសគ្រឿងញៀន និងប្រាក់ដែលបានមកពីការលក់វត្ថុ ការចាត់ចែង ឬ ទ្រព្យសម្បត្តិដែលត្រូវបានបែងចែកសម្រាប់បទប្បញ្ញត្តិនៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ត្រូវបានកាត់ត្រាទាំងស្រុងជាចំណូលថវិការដ្ឋ និងត្រូវបានបែងចែកដូចខាងក្រោម ៖

- ក- ចំណែកត្រូវបង់ចូលថវិកាជាតិចំនួន ២៩% (ម្ភៃប្រាំបួនភាគរយ) នៃប្រាក់ចំណូលប្រមូលបាន
- ខ- ចំណែកផ្តល់ជូនអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនចំនួន ៧០% (ចិតសិបភាគរយ) នៃប្រាក់ចំណូលប្រមូលបាន
- គ- ចំណែកផ្តល់ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចំនួន ១% (មួយភាគរយ) នៃប្រាក់ចំណូលប្រមូលបាន សម្រាប់ចំណាយឧបត្ថម្ភលើកទឹកចិត្តមន្ត្រីដែលបំពេញភារកិច្ចពាក់ព័ន្ធ។

ប្រការ២._

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវទទួលខុសត្រូវប្រាក់កាសលើប្រាក់ចំណូលប្រមូលបាន បង់ប្រាក់ចំណូល និងធ្វើសលាកបំប្រុងចំណូលថវិកាជាតិ ព្រមទាំងចុះកិច្ចបញ្ជីកាតណេយ្យស្តីពីកិច្ចប្រតិបត្តិការ ចំណូល និងកត់ត្រាតាមដានប្រាក់ចំណូលនៅក្នុងជំពូក គណនី អនុគណនី នៃមាតិកាចំណូលថវិកា។

ប្រការ៣._

ចំណែកប្រាក់ចំណូលចំនួន ៧០% (ចិតសិបភាគរយ) នៃប្រាក់ចំណូលប្រមូលបាន ដែលផ្តល់ជូន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវចាត់ចែងសម្រាប់ការចំណាយដូចខាងក្រោម ៖

- ផ្តល់ឱ្យអង្គការរដ្ឋ ឬ ឱ្យទៅសមាគមឯកជន ក្នុងគោលបំណងគាំទ្រការប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់ ឬ ការប្រព្រឹត្តបទល្មើសពាក់ព័ន្ធគ្រឿងញៀន
- ធ្វើវិភាគទានដល់ស្ថាប័ន អង្គភាព ឬ អង្គការឯកទេសនានា ដែលធ្វើសកម្មភាពក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន ការស្រាវជ្រាវវិទ្យាសាស្ត្រ ការធ្វើពិសោធន៍គ្រឿងញៀន ការព្យាបាល និងការស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន
- ផ្តល់ការលើកទឹកចិត្តដល់មន្ត្រីភ្នាក់ងារ ឬ អង្គភាពដែលមានស្នាដៃធ្វើក្នុងការប្រយុទ្ធប្រឆាំង គ្រឿងញៀន ព្រមទាំងមន្ត្រីដែលបំពេញភារកិច្ចក្នុងការគ្រប់គ្រង និងប្រមូលចំណូលដែលបានមកពី បទល្មើសគ្រឿងញៀន។
- ចំណាយពង្រឹងយន្តការលើការបង្ក្រាបបទល្មើសគ្រឿងញៀន។

ប្រការ៤._

អនុញ្ញាតឱ្យអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កាត់ទុកជាមុននូវចំណែកប្រាក់ចំណូលសរុបចំនួន ៧១% (ចិតសិបមួយភាគរយ) នៃប្រាក់ចំណូលប្រមូលបាន ដែលរួមមានចំណែករបស់អាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀនចំនួន ៧០% (ចិតសិបភាគរយ) នៃប្រាក់ចំណូលប្រមូលបាន និងចំណែករបស់ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំនួន ១% នៃប្រាក់ចំណូលប្រមូលបាន។ ការកាត់ទុកជាមុននូវចំណែកប្រាក់ចំណូល នេះ ត្រូវបានចាត់ទុកថា ថវិកាជាតិបានបើកផ្តល់ជាប្រាក់បុរេប្រទាន សម្រាប់ចាត់ចែង និងប្រើប្រាស់ ទៅតាម ការកំណត់ដែលចែងក្នុងប្រការ ១ និងប្រការ ៣ នៃប្រកាសរួមនេះ។

រាល់ការចំណាយ ត្រូវមានសក្ខីប័ត្រចំណាយត្រឹមត្រូវ និងអនុវត្តការចំណាយប្រកបដោយប្រសិទ្ធភាព តម្លាភាព និងមានគណនេយ្យភាព។

ប្រការ៥._

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវគ្រោងចំណូល និងចំណាយ នៅក្នុងគម្រោងចំណូល និង ចំណាយនៃថវិកាប្រចាំឆ្នាំរបស់ខ្លួន។ គម្រោងឥណទានចំណាយប្រចាំឆ្នាំ ត្រូវគ្រោងស្មើនឹង ៧១%

(ចិតសិបមួយភាគរយ) នៃគម្រោងចំណូលប្រចាំឆ្នាំ។ ឥណទានដែលបានគ្រោងសម្រាប់ការចំណាយប្រចាំឆ្នាំនេះ ជាកម្មវត្ថុនៃការបោះផ្សាយអាណត្តិបើកប្រាក់ (អាណត្តិនិយ័តកម្ម) ដើម្បីទូទាត់ជាមួយចំនួនទឹកប្រាក់ដែលចាត់ទុកថាបានបុរេប្រទាន (ចំណូលដែលបានកាត់ទុកជាមុន) ពីចំណូលថវិកាជាតិ។

រាល់ប្រតិបត្តិការនៃចំណូល និងចំណាយទាំងនេះ ត្រូវកត់ត្រាឆ្លុះបញ្ចាំងក្នុងថវិកាជាតិដូចកិច្ចប្រតិបត្តិការនៃចំណូល និងចំណាយដទៃទៀតរបស់ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដែរ។

ប្រការ៦._

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវធ្វើការទូទាត់ចំណាយលើប្រាក់បុរេប្រទានពីចំណូលថវិកាជាតិ (ចំនួន ៧១% នៃប្រាក់ចំណូលប្រមូលបាន) ដោយអនុវត្តតាមនីតិវិធីដូចខាងក្រោម ៖

ក. ផ្នែកចំណូល

ត្រូវធ្វើសំណើសុំកត់ត្រាចំណូល និងសលាកប័ត្រចំណូលថវិកាជាតិនូវចំនួនទឹកប្រាក់ដែលបានបុរេប្រទាន រួចបញ្ជូនសំណើ និងសលាកប័ត្រចំណូលថវិកាជាតិ មកអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយភ្ជាប់មកជាមួយនូវរបាយការណ៍ស្ថានភាពស្តីពីការអនុវត្តចំណូល (គំរូលេខ ០១), តារាងសម្រង់សលាកប័ត្រចំណូលថវិកាជាតិ និងប័ណ្ណបង់ប្រាក់ (គំរូលេខ ០២), តារាងស្តីពីការគណនាបែងចែកប្រាក់ចំណូល (គំរូលេខ ០៣) និងរបាយការណ៍ចំណាយលើប្រាក់បុរេប្រទាន (គំរូលេខ ០៤)។ គំរូលេខ ០១, គំរូលេខ ០២, គំរូលេខ ០៣ និងគំរូលេខ ០៤ មានជូនភ្ជាប់ជាឧបសម្ព័ន្ធនៃប្រកាសរួមនេះ។

អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ត្រូវចេញលិខិតពិនិត្យបញ្ជាក់លើចំនួនទឹកប្រាក់ដែលបានចុះក្នុងសលាកប័ត្រចំណូលថវិកាជាតិ។

ខ. ផ្នែកចំណាយ

ត្រូវធ្វើសំណើសុំទូទាត់ចំណាយប្រាក់រង្វាន់លើកទឹកចិត្ត និងធ្វើអាណត្តិបើកប្រាក់ ដោយចុះចំនួនទឹកប្រាក់ស្មើនឹងចំនួនទឹកប្រាក់បុរេប្រទានដែលបានចុះនៅក្នុងសលាកប័ត្រចំណូលថវិកាជាតិ។

សំណុំឯកសារទូទាត់ទាំងអស់ខាងលើនេះ ត្រូវបន្តបញ្ជូនទៅអគ្គនាយកដ្ឋានថវិកា និងអគ្គនាយកដ្ឋានរតនាគារជាតិ ដើម្បីពិនិត្យ និងចាត់ការទៅតាមនីតិវិធីហិរញ្ញវត្ថុ។

ប្រការ៧._

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវធ្វើរបាយការណ៍ស្តីពីការអនុវត្តចំណូលប្រចាំខែ និងប្រចាំឆ្នាំ ធ្វើមកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យបានមុនថ្ងៃទី១០ នៃខែបន្ទាប់ សម្រាប់របាយការណ៍ប្រចាំខែ និងឱ្យបានមុនថ្ងៃទី១៥ ខែមករា នៃឆ្នាំបន្ទាប់ សម្រាប់របាយការណ៍ប្រចាំឆ្នាំ។

ប្រការ៨._

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសរួមនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៩._

នាយកខុទ្ទកាល័យ អគ្គលេខាធិការ អគ្គនាយក និង ប្រធានអង្គភាពនានា ដែលស្ថិតក្រោមឱវាទ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង អគ្គលេខាធិការ និងប្រធានអង្គភាពនានា ដែលស្ថិតក្រោមឱវាទ នៃ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវទទួលបន្ទុកអនុវត្តប្រកាសរួមនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពី ថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០១៦

 នាយកខុទ្ទកាល័យ អគ្គលេខាធិការ អគ្គនាយក នាយករដ្ឋមន្ត្រី ព្រះបរមរាជវាំង	 នាយករដ្ឋមន្ត្រី ព្រះបរមរាជវាំង នាយករដ្ឋមន្ត្រី ព្រះបរមរាជវាំង
នាយករដ្ឋមន្ត្រី ព្រះបរមរាជវាំង	បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន

កន្លែងទទួល

- ទីស្តីការគណៈរដ្ឋមន្ត្រី
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- អាជ្ញាធរសវនកម្មជាតិ
- អង្គភាពប្រឆាំងអំពើពុករលួយ
- សាលារាជធានី ខេត្ត
- ដូចប្រការ ៩
- រាជកិច្ច
- ឯកសារ - កាលប្បវត្តិ